

Cambodia: Macroeconomic Developments

កម្ពុជា : ការអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ច

A. 2006 Outturn

ក. សមិទ្ធផលក្នុងឆ្នាំ ២០០៦

B. Outlook for 2007

ខ. ការប្រមូលមើលមើល សំរាប់ឆ្នាំ ២០០៧

C. Medium Term

គ. ដំណាក់កាលមធ្យម



John Nelmes

IMF Resident Representative in Cambodia




A.2006 Outturn

ក. សមិទ្ធផលក្នុងឆ្នាំ ២០០៦

- Very strong growth, low inflation

កំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា អតិផរណាមានកម្រិតទាប




A.2006 Outturn

ក. សមិទ្ធផលក្នុងឆ្នាំ ២០០៦

- Very strong growth, low inflation

កំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា អតិផរណាមានកំរិតទាប



B. Outlook for 2007

ខ. ការប្រមើលមើល សំរាប់ឆ្នាំ ២០០៧

■ International outlook

ការប្រមើលមើលជាអន្តរជាតិ

■ Domestic policy environment

បរិយាកាសគោលនយោបាយក្នុងប្រទេស

- Fiscal policy

គោលនយោបាយសារពើពន្ធ

- Monetary and financial policy

គោលនយោបាយរូបិយវត្ថុ និង ហិរញ្ញវត្ថុ

- Structural reforms

កំណែទម្រង់រចនាសម្ព័ន្ធនានា

■ Growth projection


ការព្យាករណ៍នៃកំណើនសេដ្ឋកិច្ច

■ International outlook

ការប្រមើលមើលជាអន្តរជាតិ

- Continued robust regional and global growth

កំណើនសេដ្ឋកិច្ចខ្ពស់ ទាំងក្នុងតំបន់ និង នៅលើសកលលោក នឹងនៅតែបន្ត




■ Domestic policy environment

បរិយាកាសគោលនយោបាយក្នុងប្រទេស

- Supportive fiscal policy

នយោបាយសារពើពន្ធដែលមានភាពគាំទ្រ

Overall Budget Deficit
excluding MDRI
In percent of GDP



■ Domestic policy environment

បរិយាកាសគោលនយោបាយក្នុងប្រទេស

- Higher budgeted capital spending

ថវិកាសំរាប់ចំណាយមូលធនច្រើនជាងមុន

Government Expenditure
(in percent of GDP)



■ Domestic policy environment

បរិយាកាសគោលនយោបាយក្នុងប្រទេស

- Monetary policy supportive of growth

គោលនយោបាយរូបិយវត្ថុ គាំទ្រដល់កំណើន

Growth of Nominal GDP,
Credit to Private Sector



■ Domestic policy environment

បរិយាកាសគោលនយោបាយក្នុងប្រទេស

• Structural policies

គោលនយោបាយវេទនាសម្ព័ន្ធ

■ Public financial management

ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

■ Financial sector strengthening

ការពង្រឹងវិស័យហិរញ្ញវត្ថុ

■ WTO accession and trade facilitation

ការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក និង ការសំរេចសំរួលពាណិជ្ជកម្ម


■ Growth projection

ការព្យាករណ៍នៃកំណើនសេដ្ឋកិច្ច

- 9% real growth, inflation around 3½%

កំណើនសេដ្ឋកិច្ច (តំលៃថេរ) ៩% អតិផរណាប្រហែល ៣,៥%

Real GDP Growth rate



C. Medium Term

គ. ដំណាក់កាលបឋម


- Maintain macroeconomic stability
ថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
- More fiscal revenue and spending
បង្កើនចំណូលសារពើពន្ធ និង បន្ថែមចំណាយច្រើនជាងមុន
- Garments—Vietnam and China
វិស័យកាត់ដេរ — ប្រទេសវៀតណាម និង ប្រទេសចិន
- Good governance
អភិបាលកិច្ចល្អ
- Petroleum
វិស័យប្រេង
- Sustained growth 7% to 8%
កំណើនប្រកបដោយចីរភាព ៧ % ទៅ ៨ %

■ More fiscal revenue and spending

បង្កើនចំណូលសារពើពន្ធ និង បន្ថែមចំណាយ

- More revenue effort...

បន្ថែមកិច្ចខំប្រឹងប្រែងប្រមូលចំណូល...



■ More fiscal revenue and spending

បង្កើនចំណូលសារពើពន្ធ និង បន្ថែមចំណាយ

- ...to finance higher NSDP spending

... ដើម្បីផ្តល់ហិរញ្ញប្បទានដល់ចំណាយដែលខ្ពស់ជាងមុនសំរាប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ

Government Expenditure
(in percent of GDP)




■ Garments—Vietnam and China

វិស័យកាត់ដេរ-ប្រទេសវៀតណាម និង ប្រទេសចិន

- Vietnam WTO accession: 88% overlap

ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក របស់ប្រទេសវៀតណាម : ភាពត្រួតគ្នា ៨៨%

Value under previous US quotas on
Vietnam




■ Garments—Vietnam and China

វិស័យកាត់ដេរ-ប្រទេសវៀតណាម និង ប្រទេសចិន

- China safeguards: 70% overlap

គាំពារពាណិជ្ជកម្មទៅលើប្រទេសចិន : ភាពត្រួតគ្នា ៧០%

Value under US safeguard on China



Thank you

សូមអរគុណ

for your attention!

ចំពោះការយកចិត្តទុកដាក់ !



John Nelmes

IMF Resident Representative in Cambodia